

ស្រុកសាលាខោនធំជែក
សូមស្វាគមន៍ចំពោះឆ្នាំសិក្សា ២០២០-២០២១
បញ្ជីផ្ទៀងផ្ទាត់សម្រាប់ឪពុកម្តាយ / អាណាព្យាបាល

មុននឹងបញ្ជូនកូនទៅសាលារៀនរាល់ថ្ងៃ:

- បង្រៀនកូនឱ្យលាងដៃឱ្យបានត្រឹមត្រូវ
- ពិនិត្យសីតុណ្ហភាពរបស់កូនអ្នកដើម្បីធានាថាវាតិចជាង ១០០.៤
- ពិនិត្យដើម្បីធានាថាកូនរបស់អ្នកមិនឈឺបំពង់កឬមានរោគសញ្ញាផ្សេងទៀតដូចជាក្អករាគ ឈឺក្បាលធ្ងន់ធ្ងរក្អកឬឈឺខ្នង។
- ពិចារណាឱ្យកូនរបស់អ្នកយកដបទឹកទៅសាលារៀនព្រោះប្រភពទឹកនឹងមិនមាននៅពេល នេះទេ
- រំលឹកកូនរបស់អ្នកឱ្យចៀសវាងការចែករំលែកវត្ថុ (រួមទាំងដបទឹកឧបករណ៍ឧបករណ៍សរសេរ។ ល។) ជាមួយសិស្សដទៃទៀតនិងរក្សាចម្ងាយសុវត្ថិភាពពីអ្នកដទៃ
- ជូនដំណឹងដល់សាលារៀនប្រសិនបើលេខទូរស័ព្ទរបស់អ្នកបានផ្លាស់ប្តូរ
- ពន្យល់កូនអ្នកថាអ្វីៗអាចខុសគ្នាបន្តិចបន្តួចនៅសាលា (ឧទាហរណ៍អ្នកខ្លះនឹងពាក់ម៉ាស់បិទមុខប្រហែលជាមិននៅកន្លែងដដែលអាហារថ្ងៃត្រង់អាច មាននៅក្នុងថ្នាក់រៀន។ ល។)
- ធានាដល់កូនអ្នកថាសាលានៅតែជាកន្លែងមានសុវត្ថិភាពកក់ក្តៅនិងស្វាគមន៍បញ្ជូនអនា ម័យដៃជាមួយកូនប្រសិនបើអាច
- ប្រសិនបើអ្នកផ្ញើកូនរបស់អ្នកជាមួយរបាំងមុខសូមប្រាកដថាវាស្អាតរាល់ថ្ងៃ

ប្រសិនបើកូនរបស់អ្នកមានរោគសញ្ញាដូចខាងក្រោមសូមរក្សាទុកវានៅផ្ទះ៖

- ក្តៅខ្លួន ១០០,៤ ឬខ្ពស់ជាងនេះ
 - ញាក់
 - ក្អក
 - ដង្ហើមខ្លីឬពិបាកដកដង្ហើម
 - អស់កម្លាំងធ្ងន់ធ្ងរ
 - ឈឺសាច់ដុំឬរាងកាយ
 - ឈឺក្បាលខ្លាំង
 - មិនអាចមានក្លិនឬអសមត្ថភាពក្នុងការភ្ញក្សរសជាតិអាហារ
 - ឈឺក
- តឹងច្រមុះឬហៀរសំបោរ
ចង្កោរឬក្អក
រាគ

Jackson County School District
Welcome to the 2020-2021 School Year
Checklist for Parents/Guardians

Before sending your child to school every day:

- Teach children to wash their hands properly
- Check your child's temperature to make sure it is below 100.4
- Check to make sure your child does not have a sore throat or other symptoms such as a cough, diarrhea, severe headache, vomiting, or body aches
- Consider having your child bring a water bottle to school, as the water source will not be available at this time
- Remind your child to avoid sharing objects (including water bottles, tools, stationery, etc.) with other students and keep a safe distance from others
- Notify school if your phone number changes
- Explain to your child that things may be a little different at school (i.e., some will be wearing face masks, desks may not be in the same places, lunch may be in the classroom, etc.)
- Assure your child that school is still a safe, warm, and welcoming place to be
- Send hand hygiene with your child, if possible
- If you send your child with a face mask, make sure it is clean each day

If your child has any of the following symptoms, keep them at home:

- Fever 100.4 or higher
- Chills
- Cough
- Shortness of breath or difficulty breathing
- Severe fatigue
- Sore muscles or body
- Severe headache
- Cannot smell or inability to taste food
- Sore throat
- Nasal congestion or runny nose
- Nausea or vomiting
- Diarrhea

Literal translation for Khmer